


# ប្រតិភូសហភាពអឺរ៉ុបជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោះស្រាយរឿងEBA



រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង (ស្តាំ) ជួយនាយករងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃសហភាពអឺរ៉ុប អ្នកស្រី ជាអូឡា ផេមផេឡូនី (Paola Pampaloni) នាទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ រូបហ្វេសប៊ុកលោក ស ខេង

ដោយ សុ ជីវី RFA 2019-03-20

គណៈប្រតិភូអឺរ៉ុប បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ មីនា ពាក់ព័ន្ធនឹងការស្វែងរក ដំណោះស្រាយបញ្ហាដកប្រព័ន្ធអនុគ្រោះព័ន្ធហាម។ ប៉ុន្តែ លោក ហ៊ិន សែន អះអាងថា ជួបអ្នកណាជួបទៅ ប៉ុន្តែ សម្រាប់ដំណោះស្រាយរឿងEBA គឺលោកជាអ្នកសម្រេច។ អ្នកវិភាគ យល់ថា របបក្រុងភ្នំពេញ គួរតែបន្តរំ ឥរិយាបថ និងចាប់ផ្តើមស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ មុននឹងសហភាពអឺរ៉ុបដាក់ចេញនូវការព្យួរ ប្រព័ន្ធអនុគ្រោះ EBA ជាផ្លូវការ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត ថ្ងៃដំបូងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះថា គណៈប្រតិភូអឺរ៉ុប ដែលមកកម្ពុជា នៅពេលនេះ គឺមិនមែនមកដក EBA ពីកម្ពុជា ទេ ប៉ុន្តែមកធ្វើការជាមួយគ្នា បើកកិច្ចសន្ទនា

ជាមួយគ្នាស្វែងរកចំណុចរួម និងដំណោះស្រាយ ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហភាពអឺរ៉ុប ដើម្បីបម្រើផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។លោក ជាត សុផានិត បន្តថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន ប្រាប់នាយករងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃសហភាពអឺរ៉ុប អ្នកស្រី ជាអូឡា ផេមផេឡូនី (Paola Pampaloni) ថា រដ្ឋាភិបាល កំពុងខិតខំដោះស្រាយបញ្ហានយោបាយ បញ្ហាសិទ្ធិមនុស្ស បញ្ហាសង្គមស៊ីវិល បញ្ហាសិទ្ធិការងារ និងបញ្ហាដីធ្លីជាដើមទៅតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលដែល បានចេញកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ។ លោក ស ខេង ក៏ទទួលស្គាល់ថា ទោះបីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនទាន់ល្អក្តី ក៏លោកអះអាងថា កម្ពុជាមិនបោះបង់ផ្លូវលទ្ធិប្រជាធិបតេយ្យនោះទេ។

ដោយឡែកមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន វិញ បានថ្លែងពីកន្លែងជួបជុំជាមួយកម្មករ នៅក្នុងខេត្ត ពោធិ៍សាត់នៅថ្ងៃដដែលនេះថា លោកមិនខ្វល់រឿងប្រតិកូសហភាពអឺរ៉ុបមកដោះស្រាយរឿងEBA នេះទេ ដោយ លោកអះអាងថា ទៅជួបអ្នកណាជួបទៅ ប៉ុន្តែរឿងEBA នេះគឺលោកជាអ្នកសម្រេច។ «» បន្ថែមពីនេះ លោក ហ៊ុន សែន នៅតែថ្លែងថា ប្រព័ន្ធអនុគ្រោះពន្ធនៃEBAនេះ មិនអាចធ្វើឲ្យប្រទេសកម្ពុជាក្លាយជា អ្នកមាននោះឡើយ គឺមានតែការប្រឹងប្រែងដោយខ្លួនឯងទេ ទើបធ្វើឲ្យប្រទេសនេះក្លាយជាអ្នកមានបាន។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ចច អេដហ្គារ (George Edgar) ប្រាប់អាស៊ីសេរី តាមសារ អេឡិចត្រូនិកកាលពីថ្ងៃទី១៩ ខែមីនា ថា ក្រុមគណៈប្រតិកូសហភាពអឺរ៉ុប កំពុងធ្វើទស្សនកិច្ចពីរថ្ងៃនៅកម្ពុជា និង ជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន។ ក្នុងដំណើរទស្សនកិច្ចខ្លី នេះ គឺជាផ្នែកមួយនៃដំណើរការ ទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងកម្ពុជា ក្នុងបរិបទនៃEBA។

អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ លើកឡើងថា ដំណើរទស្សនកិច្ច និងអ្វីដែលប្រតិកូសហភាពអឺរ៉ុប លើកឡើងជាមួយជាមួយមន្ត្រីជាន់ ខ្ពស់របបក្រុងភ្នំ គឺជាសញ្ញាបញ្ជាក់ថា សហភាពអឺរ៉ុប កំពុងព្រមានដក ប្រព័ន្ធ អនុគ្រោះពន្ធតីកម្ពុជា ប្រសិនបើរបបក្រុងភ្នំពេញ មិនវិលទៅកាន់ ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះ ទេ។ «»

លោក គឹម សុខ បន្តថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺជាការ បង្ហាញភាពពុតត្បាត ដើម្បីអួតថា ខ្លួនឯង ខ្លាំងប៉ុណ្ណោះ ប៉ុន្តែជាតុពិតលោក ហ៊ុន សែន ក៏កំពុងភ័យស្ងួនស្លោតិរឿងប្រឈមមុខបាត់បង់EBAនេះ។ «»

សហភាពអឺរ៉ុបបានប្រកាសពីដំណើរការពិចារណាព្យួរប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា កាលពីថ្ងៃទី១១ កុម្ភៈ

កន្លងទៅៗ ដំណើរការនេះ មានរយៈពេលសរុបទាំងអស់១៨ ខែគិតចាប់ពីថ្ងៃទី១២ កុម្ភៈតទៅៗ សហភាពអឺរ៉ុបបាន ទុកពេលឱ្យរបបក្រុងក្នុងពេញចំនួន ៦ខែ ដើម្បីស្តារស្ថានភាពយោបាយ និងសិទ្ធិមនុស្ស បើពុំដូច្នោះទេ ក្នុង រយៈពេល ៦ខែ បន្ទាប់ទៀត អឺរ៉ុបនឹងចាប់ផ្តើមដំណាក់កាលធ្វើការសម្រេចចិត្តថា តើត្រូវរក្សា ឬព្យួរប្រព័ន្ធអនុគ្រោះ ពន្ធ EBA ពីកម្ពុជា។ បើមានការសម្រេចថា ព្យួរ សហភាពអឺរ៉ុបទុកពេលឱ្យកម្ពុជា ៦ខែទៀត ដើម្បីត្រៀមខ្លួន មុននឹង ការព្យួរប្រព័ន្ធអនុគ្រោះពន្ធនោះចូលជាធរមាន។

នៅមុនដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហភាពអឺរ៉ុបមួយថ្ងៃ អង្គការ សមាគម សហជីព និងសហគមន៍ ប្រមាណ៧០ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបានបង្ហាញការព្រួយបារម្ភចំពោះសេចក្តីសម្រេចជា ផ្លូវការនៃដំណើរការនីតិវិធីព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ ក្រុមសង្គមស៊ីវិលអះអាង ថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងមានផលប៉ះពាល់អវិជ្ជមាន ដោយផ្ទាល់ និងដោយប្រយោល ចំពោះ ជីវភាពរស់នៅ និងសុខុមាលភាពរបស់ពលរដ្ឋ ព្រមទាំងការអភិវឌ្ឍជាតិទាំងមូល។ ហេតុដូច្នោះពួកគេ ស្នើឱ្យរបប លោក ហ៊ុន សែន ចាត់វិធានការជាក់ស្តែង និងម៉ត់ចត់ ក្នុងការស្តារ ការពារ និងបំពេញលក្ខខណ្ឌសិទ្ធិមនុស្ស និង សិទ្ធិការងារ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។